

ប្រការ និងលក្ខខណ្ឌទូទៅទាំងនេះអនុវត្តចំពោះកិច្ចព្រមព្រៀងសមាជិកភាព ការិយាល័យ/ការិយាល័យនីមួយៗ ធ្វើការរួមគ្នា/ការិយាល័យសម្រាប់សេវាកម្មនានាដែលយើងផ្តល់ជូនអ្នក។

1. កិច្ចព្រមព្រៀងទូទៅ

1.1. លក្ខណៈនៃកិច្ចព្រមព្រៀង៖ មជ្ឈមណ្ឌលនីមួយៗនៅតែជាកម្មសិទ្ធិ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងគ្រប់ពេលដដែល។ អ្នកទទួលស្គាល់ថា កិច្ចព្រមព្រៀងមិនបង្កើតឱ្យមានអត្ថប្រយោជន៍ជូន សិទ្ធិកាន់កាប់អចលនទ្រព្យជួល ឬអត្ថប្រយោជន៍អចលនទ្រព្យផ្សេងទៀតសម្រាប់រូបអ្នក ពាក់ព័ន្ធនឹងកន្លែងធ្វើការទេ។

1.2. បទបញ្ជាផ្ទៃក្នុង៖ បទបញ្ជាផ្ទៃក្នុង ដែលបានរួមបញ្ចូលទៅក្នុងប្រការ និងលក្ខខណ្ឌទាំងនេះគឺត្រូវបានអនុវត្តជាចម្បងជាស្រេច និងត្រូវបានជំរុញដើម្បីធានាបានថា អតិថិជនទាំងអស់ទទួលបានបរិយាកាសការងារប្រកបដោយវិជ្ជាជីវៈក្នុងការធ្វើការ។

1.3. លទ្ធភាពផ្តល់ជូននៅពេលចាប់ផ្តើមកិច្ចព្រមព្រៀង៖
 ប្រសិនបើមានហេតុផលមិនបានរំពឹងទុកណាមួយដែលយើងមិនអាចផ្តល់សេវាកម្ម ឬកន្លែងធ្វើការនៅក្នុងមជ្ឈមណ្ឌលដូចដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនៅកាលបរិច្ឆេទចាប់ផ្តើមទេ យើងនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតណាមួយលើអ្នកឡើយ ប៉ុន្តែអ្នកអាចផ្លាស់ទៅមជ្ឈមណ្ឌលផ្សេងទៀតរបស់យើង (អាស្រ័យលើលទ្ធភាពផ្តល់ជូន) ឬក៏ពន្យារការចាប់ផ្តើមនៃកិច្ចព្រមព្រៀង ឬបោះបង់វា។

1.4. **ការបន្តដោយស្វ័យប្រវត្តិ៖** ដើម្បីឱ្យយើងអាចគ្រប់គ្រងសេវាកម្មរបស់អ្នកប្រកបដោយប្រសិទ្ធភាព និងដើម្បីធានាឱ្យបាននូវការបន្តសេវាកម្មទាំងនោះដោយរលូន កិច្ចព្រមព្រៀងទាំងអស់នឹងបន្តដោយស្វ័យប្រវត្តិសម្រាប់រយៈពេលបន្ទាប់ ស្របតាមលក្ខខណ្ឌបច្ចុប្បន្ន លុះត្រាតែអ្នក ឬយើងជាអ្នកបញ្ចប់។ ចន្លោះពេលទាំងអស់នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃចុងក្រោយប្រចាំខែ ដែលប្រសិនបើមិនដូច្នោះទេ រយៈពេលទាំងអស់នោះនឹងផុតកំណត់។ តម្លៃសម្រាប់ការបន្តនឹងផ្អែកតាមអត្រាទីផ្សារនៅពេលនោះ (តម្លៃត្រូវបានកំណត់ប្រចាំឆ្នាំ ដូច្នោះអាស្រ័យលើពេលវេលាដែលកិច្ចព្រមព្រៀងរបស់អ្នកត្រូវដល់ពេលបន្ត វាអាចនឹងមានការប្រែប្រួលតម្លៃ។ ប្រសិនបើអ្នកមិនចង់ឱ្យបន្តកិច្ចព្រមព្រៀងទេ អ្នកអាចបោះបង់វាបានយ៉ាងងាយស្រួល ដែលមានប្រសិទ្ធភាពចាប់ពីកាលបរិច្ឆេទបញ្ចប់ដូចដែលបានចែងនៅក្នុងកិច្ចព្រមព្រៀង ឬនៅចុងបញ្ចប់នៃការបន្ត រយៈពេលនៃការបន្តណាមួយ ដោយផ្តល់ការជូនដំណឹងជាមុនដល់យើង។ ការជូនដំណឹងត្រូវផ្តល់តាមរយៈគណនីនៅលើបណ្តាញអ៊ិនធឺណិតរបស់អ្នក ឬតាមរយៈកម្មវិធី។ រយៈពេលនៃការជូនដំណឹងដែលចាំបាច់មានដូចខាងក្រោម៖

<u>រយៈពេលជួល</u>	<u>រយៈពេលនៃការជូនដំណឹង</u>
ប្រចាំខែ	ការជូនដំណឹងមិនត្រូវមានរយៈពេលតិចជាង 1 ខែទេ ដោយរាប់ចាប់ពីថ្ងៃទី 1 នៃខែណាមួយ
3 ខែ	ការជូនដំណឹងមិនត្រូវមានរយៈពេលតិចជាង 2 ខែមុនពេលបញ្ចប់រយៈពេលជួលនោះទេ
លើសពី 3 ខែ	ការជូនដំណឹងមិនត្រូវមានរយៈពេលតិចជាង 3 ខែមុនពេលបញ្ចប់រយៈពេលជួលនោះទេ

1.5. យើងអាចនឹងជ្រើសរើសមិនបន្តកិច្ចព្រមព្រៀងបាន។ ប្រសិនបើដូច្នោះមែន យើងនឹងជូនដំណឹងដល់អ្នកតាមរយៈអ៊ីមែល តាមកម្មវិធី ឬគណនីនៅលើបណ្តាញអ៊ិនធឺណិតរបស់អ្នក ក្រោយពីរយៈពេលនៃការជូនដំណឹងតែមួយដូចដែលបានបញ្ជាក់ខាងលើ។

1.6. ប្រសិនបើមជ្ឈមណ្ឌលលែងដំណើរការបានទៀត៖ ក្នុងករណីដែលយើងមិនអាចផ្តល់សេវាកម្ម និងកន្លែងធ្វើការជាអចិន្ត្រៃយ៍នៅមជ្ឈមណ្ឌលដូចដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងទេ យើងនឹងផ្តល់ជូនកន្លែងធ្វើការដល់អ្នកនៅក្នុងមជ្ឈមណ្ឌលផ្សេងទៀតរបស់យើង។ ក្នុងករណីដែលទំនងជាមិនអាចកើតមានឡើង ដែលយើងមិនអាចរកកន្លែងធ្វើការជំនួសបាន កិច្ចព្រមព្រៀងរបស់អ្នកនឹងបញ្ចប់ ហើយអ្នកនឹងត្រូវបង់តែថ្លៃប្រចាំខែរហូតដល់កាលបរិច្ឆេទនោះ និងសម្រាប់តែសេវាកម្មថ្លៃមធ្យមដែលអ្នកបានប្រើប៉ុណ្ណោះ។

1.7. ការបញ្ចប់កិច្ចព្រមព្រៀងភ្លាមៗ៖ យើងអាចបញ្ចប់កិច្ចព្រមព្រៀងបានភ្លាមៗ ដោយផ្តល់ការជូនដំណឹងដល់អ្នក ប្រសិនបើ (ក) អ្នកមិនអាចសងបំណុល ឬក្ស័យទុន ឬ (ខ) អ្នកបំពានលើកាតព្វកិច្ចណាមួយរបស់អ្នកដែលមិនអាចកែតម្រូវបាន ឬដែលយើងបានផ្តល់ការជូនដំណឹងដល់អ្នកដើម្បីកែតម្រូវ ហើយអ្នកមិនបានកែតម្រូវក្នុងរយៈពេល 14 ថ្ងៃនៃការជូនដំណឹងនោះ ឬ (គ) ការប្រព្រឹត្តរបស់អ្នក ឬរបស់នរណាម្នាក់នៅមជ្ឈមណ្ឌលដែលមានការអនុញ្ញាត ឬការអញ្ជើញពីអ្នកមានលក្ខណៈមិនសមស្របនឹងការប្រើប្រាស់ការិយាល័យធម្មតា ហើយ (i) ការប្រព្រឹត្តនោះបន្ត បើទោះបីជាអ្នកទទួលបានការជូនដំណឹងហើយក៏ដោយ ឬ (ii) ការប្រព្រឹត្តនោះមានលក្ខណៈគ្រប់គ្រាន់ (នៅក្នុងការគិតដ៏សមហេតុផលរបស់យើង) ដើម្បីផ្តល់ការបញ្ចប់កិច្ចព្រមព្រៀងភ្លាមៗ ឬ (ឃ) អ្នកកំពុងបំពានលើកថាខណ្ឌ "អនុលោមតាមច្បាប់" ខាងក្រោម។ ប្រសិនបើយើងបញ្ចប់កិច្ចព្រមព្រៀងដោយសារហេតុផលណាមួយដូចដែលបានចែងនៅក្នុងកថាខណ្ឌនេះ វានឹងមិនបញ្ចប់កាតព្វកិច្ចផ្នែកហិរញ្ញវត្ថុណាមួយរបស់អ្នកនោះទេ ដោយរួមទាំង រយៈពេលនៅសល់ដែលកិច្ចព្រមព្រៀងរបស់អ្នកនឹងនៅមាន ប្រសិនបើយើងមិនបានបញ្ចប់វា។

1.8. នៅពេលកិច្ចព្រមព្រៀងជួលការិយាល័យបញ្ចប់៖ នៅពេលកិច្ចព្រមព្រៀងបញ្ចប់ អ្នកត្រូវតែចាកចេញពីកន្លែងធ្វើការរបស់អ្នកជាបន្ទាន់ ដោយរៀបចំវាឱ្យមានលក្ខណៈដូចពេលដែលអ្នកផ្តល់វាដំបូងដែរ។ ប្រសិនបើអ្នកបន្សល់ទុកទ្រព្យសម្បត្តិណាមួយនៅក្នុងមជ្ឈមណ្ឌល យើងអាចនឹងបោះបង់វាចោលតាមវិធីណាមួយ

ដោយយើងមិនទទួលខុសត្រូវរបស់ចំពោះវា ឬដំណើរការនៃការលក់វានោះទេ។ ប្រសិនបើអ្នកបន្តប្រើកន្លែងនេះ នៅពេលកិច្ចព្រមព្រៀងបានបញ្ចប់ អ្នកត្រូវទទួលខុសត្រូវចំពោះការខាតបង់ ការទាមទារ ឬការទទួលខុសត្រូវណាមួយដែលយើងអាចនឹងធ្វើឡើង ដោយសារអ្នកមិនបានចាកចេញឱ្យទាន់ពេលវេលា។

1.9. លទ្ធភាពដែលអាចផ្ទេរបាន៖ អាស្រ័យលើលទ្ធភាពផ្តល់ជូន (ដែលអាចនឹងត្រូវបានកំណត់នៅក្នុងការសម្រេចចិត្តរបស់យើងតែមួយគត់) អ្នកអាចផ្ទេរកិច្ចព្រមព្រៀងរបស់អ្នកទៅកន្លែងធ្វើការផ្សេងនៅក្នុងបណ្តាញមជ្ឈមណ្ឌលរបស់ អ្នកបាន ប្រសិនបើអ្នកបានបញ្ជាក់ជាមុន (ឬកើនឡើង) ហើយការផ្ទេរនេះមិនត្រូវបានប្រើ ដើម្បីបន្តកិច្ចព្រមព្រៀងដែលមានស្រាប់នោះទេ។ ការផ្ទេរនេះអាចនឹងតម្រូវឱ្យមានការបញ្ជូលទៅក្នុងកិច្ចព្រមព្រៀងថ្មី។

2. ការប្រើប្រាស់មជ្ឈមណ្ឌល៖

2.1. ប្រតិបត្តិការអាជីវកម្ម៖

អ្នកមិនអាចធ្វើអាជីវកម្មដែលប្រកួតប្រជែងជាមួយអាជីវកម្មរបស់យើងក្នុងការផ្តល់ការិយាល័យដែលមានបម្រើសេវាកម្ម និងកន្លែងធ្វើការដែលមានបត់បែនបានទេ។ អ្នកមិនអាចប្រើឈ្មោះរបស់យើង (ឬឈ្មោះបុគ្គលមជ្ឈមណ្ឌលរបស់យើង) ក្រោមរូបភាពណាមួយដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់អ្នកនោះទេ។ អ្នកត្រូវបានអនុញ្ញាតឱ្យប្រើអាសយដ្ឋានរបស់មជ្ឈមណ្ឌលជាអាសយដ្ឋានការិយាល័យដែលបានចុះឈ្មោះរបស់អ្នកតែប៉ុណ្ណោះ ប្រសិនបើវាត្រូវបានអនុញ្ញាតដោយបទបញ្ជាទាំងពីរ ហើយប្រសិនបើយើងបានផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរដល់អ្នកជាមុន (ការផ្តល់ជូនជំនួយប្រចាំថ្ងៃនៅទីនោះគឺអាចនឹងត្រូវគិតថ្លៃសេវាបន្ថែមសម្រាប់សេវាកម្មនេះ)។ អ្នកត្រូវប្រើបន្ទប់នេះសម្រាប់ធ្វើអាជីវកម្មតែប៉ុណ្ណោះ។ ប្រសិនបើយើងសម្រេចថាសំណើសម្រាប់សេវាកម្មជាក់លាក់ណាមួយលើសចំនួន យើងសូមរក្សាសិទ្ធិក្នុងការគិតថ្លៃសេវាបន្ថែម។ ដើម្បីធានាថា មជ្ឈមណ្ឌលអាចផ្តល់បរិយាកាសការងារដ៏ល្អសម្រាប់អ្នកទាំងអស់គ្នា យើងសូមស្នើឱ្យអ្នកកំណត់ចំនួនអ្នកចូលប្រើប្រាស់ជាសាធារណៈកុំឱ្យលើសចំនួន។

2.2. កន្លែងធ្វើការ

2.2.1. ការកែប្រែ ឬការខូចខាត៖ អ្នកត្រូវទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលអ្នកបានបង្កឡើង ឬអ្នកផ្សេងនៅក្នុងមជ្ឈមណ្ឌលដែលមានការអនុញ្ញាតពីអ្នក មិនថាបានបញ្ជាក់ច្បាស់លាស់ ឬដោយប្រយោល ដោយរួមទាំងនិយោជិត អ្នកម៉ៅការ និង/ឬភ្នាក់ងារទាំងអស់ជាដើម។

2.2.2. ការដំឡើងប្រព័ន្ធព័ត៌មានវិទ្យា៖ យើងមានមោទនភាពជាងគ្នាចំពោះហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធព័ត៌មានវិទ្យារបស់យើង និងការថែទាំរបស់ផ្នែកនេះ៖ ដូច្នេះហើយអ្នកមិនត្រូវដំឡើងការភ្ជាប់ខ្សែកាប ប្រព័ន្ធព័ត៌មានវិទ្យា ឬទូរគមនាគមន៍ណាមួយដោយគ្មានការយល់ព្រមពីយើងនោះទេ ដែលយើងអាចបដិសេធនៅក្នុងឆន្ទានុសិទ្ធិរបស់យើងបាន។ ជាលក្ខខណ្ឌសម្រាប់ការយល់ព្រមរបស់យើង អ្នកត្រូវអនុញ្ញាតឱ្យយើងពិនិត្យមើលការដំឡើងណាមួយ (ឧទាហរណ៍ ប្រព័ន្ធគ្រឿង ឬព័ត៌មានវិទ្យាជាដើម) និងបញ្ជាក់ថាការដំឡើងបែបនេះមិនរំខានដល់ការប្រើប្រាស់កន្លែងធ្វើការរបស់អតិថិជនផ្សេងទៀត ឬយើង ឬម្ចាស់អគារនោះទេ។ ថ្លៃសេវាសម្រាប់ការដំឡើង និងការផ្តាច់គឺជាទំនួលខុសត្រូវរបស់អ្នក។

2.2.3. ការប្រើប្រាស់កន្លែងធ្វើការ៖ កិច្ចព្រមព្រៀងនឹងបញ្ជាក់ពីកន្លែងធ្វើការដែលយើងរៀបចំសម្រាប់ការប្រើប្រាស់របស់អ្នក។ យើងនឹងមិនមានសិទ្ធិផ្តាច់មុខចំពោះបន្ទប់ដែលបានរៀបចំសម្រាប់អ្នកនោះទេ។ នៅកន្លែងធ្វើការដែលមានលក្ខណៈជាតុការិយាល័យធ្វើការរួម វាអាចត្រូវបានប្រើដោយបុគ្គលម្នាក់តែប៉ុណ្ណោះ រាមិនអាចប្រើប្រាស់ជាមួយបុគ្គលច្រើននោះឡើយ។ ពេលខ្លះ ដើម្បីធានាឱ្យបាននូវការដំណើរការប្រកបដោយប្រសិទ្ធភាពនៃមជ្ឈមណ្ឌល យើងអាចនឹងត្រូវរៀបចំកន្លែងធ្វើការផ្សេងសម្រាប់អ្នក ប៉ុន្តែវានឹងមានទំហំប្រហាក់ប្រហែលគ្នា ហើយយើងនឹងជូនដំណឹងដល់អ្នកអំពីការរៀបចំបន្ទប់ផ្សេងនេះជាមុន។

2.2.4. ការចូលប្រើកន្លែងធ្វើការ៖ ដើម្បីរក្សាឱ្យបាននូវកម្រិតសេវាកម្មខ្ពស់ យើងអាចនឹងត្រូវចូលទៅកន្លែងធ្វើការរបស់អ្នក ហើយអាចនឹងធ្វើបែបនេះគ្រប់ពេល រួមទាំងនៅពេលមានអាសន្ន ពេលសម្អាត និងការពិនិត្យមើល ឬដើម្បីលក់កន្លែងធ្វើការនេះបន្ត ប្រសិនបើអ្នកបានផ្តល់ការជូនដំណឹងអំពីការបញ្ចប់រួចហើយ។ យើងនឹងព្យាយាមគោរពតាមនីតិវិធីសុវត្ថិភាពដែលសមស្របរបស់អ្នក ដើម្បីការពារការសម្ងាត់នៃអាជីវកម្មរបស់អ្នកជានិច្ច។

2.3. សមាជិកភាព៖

2.3.1. ប្រសិនបើអ្នកបានជាកិច្ចព្រមព្រៀងសមាជិកភាព អ្នកនឹងមានសិទ្ធិចូលប្រើមជ្ឈមណ្ឌលដែលចូលរួមទាំងអស់ទូទាំងពិភពលោក អំឡុងម៉ោងធ្វើការតាមស្តង់ដារ និងអាស្រ័យលើលទ្ធភាពផ្តល់ជូន។

2.3.2. ការប្រើប្រាស់សមាជិកភាព៖ ការប្រើប្រាស់ត្រូវបានរាស់កម្រិតជារៀងរាល់ថ្ងៃ ហើយថ្ងៃដែលមិនបានប្រើប្រាស់មិនអាចយកមកប្រើនៅខែបន្ទាប់បានទេ។ សមាជិកភាពមិនអាចប្រើ ដើម្បីជំនួសកន្លែងធ្វើការពេញម៉ោងបានទេ។

ហើយកន្លែងធ្វើការទាំងអស់ត្រូវតែសម្អាតឱ្យស្អាតក្រោយពេលបញ្ចប់នៅថ្ងៃនីមួយៗ។
អ្នកទទួលខុសត្រូវទាំងស្រុងចំពោះសម្ភារៈរបស់អ្នកនៅក្នុងមជ្ឈមណ្ឌលគ្រប់ពេលទាំងអស់។
យើងមិនទទួលខុសត្រូវចំពោះទ្រព្យសម្បត្តិណាមួយដែលទុកចោលដោយគ្មានអ្នកមើលទ្វេដង។
ប្រសិនបើអ្នកប្រើសិទ្ធិជាសមាជិកភាពលើសចំនួន យើងនឹងគិតថ្លៃប្រើប្រាស់បន្ថែមពីអ្នក។ អ្នកអាចនាំភ្ញៀវបាន 1
នាក់មកដោយមិនគិតថ្លៃ (អាស្រ័យលើការប្រើប្រាស់ដែលសមស្រប)។
រាល់ភ្ញៀវក្រោយទៅត្រូវគិតថ្លៃទិញសំបុត្រមួយថ្ងៃដើម្បីចូលប្រើប្រាស់។

2.3.3. ក្នុងនាមជាសមាជិក

អ្នកមិនអាចប្រើមជ្ឈមណ្ឌលណាមួយជាអាសយដ្ឋានអាជីវកម្មរបស់អ្នកដោយគ្មានការយល់ព្រមពីការិយាល័យអមជាមួយ
ឬការិយាល័យនិម្មិតនៅនឹងកន្លែងនោះទេ។
រាល់ការប្រើប្រាស់អាសយដ្ឋានមជ្ឈមណ្ឌលក្រោមរូបភាពបែបនេះនឹងបណ្តាលឱ្យមានការចុះឈ្មោះដោយស្វ័យប្រវត្តិនៅក្នុងផលិត
ផលការិយាល័យនិម្មិតសម្រាប់រយៈពេលដួងដូចគ្នាទៅនឹងសមាជិកភាពរបស់អ្នក
ហើយអ្នកនឹងទទួលបានវិក្កយបត្រទៅតាមប្រភេទនោះផងដែរ។

2.4. ការអនុវត្តច្បាប់៖ អ្នកត្រូវអនុវត្តតាមច្បាប់ និងបទបញ្ញត្តិដែលពាក់ព័ន្ធទាំងអស់នៅក្នុងការប្រតិបត្តិអាជីវកម្មរបស់អ្នក។
អ្នកមិនត្រូវធ្វើអ្វីដែលអាចនឹងរំខានដល់ការប្រើប្រាស់មជ្ឈមណ្ឌលរបស់យើង ឬអ្នកដទៃនោះទេ
(រួមទាំងការធ្វើយុទ្ធនាការយោសនាសយោបាយ ឬសកម្មភាពអសីលធម៌ជាដើម) បង្កឱ្យមានបញ្ហា ឬរំខាន
ឬបង្កឱ្យមានការខាតបង់ ឬខូចខាតចំពោះយើង (រួមទាំងការបំពានដល់កេរ្តិ៍ឈ្មោះ) ឬចំពោះម្ចាស់អចលនទ្រព្យនៅក្នុងអគារ។
ប្រសិនបើយើងទទួលបានណែនាំពីអាជ្ញាធររដ្ឋាភិបាល
ឬស្ថាប័ននីតិបញ្ញត្តិផ្សេងទៀតថាមានការសង្ស័យដោយសមស្របថាអ្នកកំពុងធ្វើសកម្មភាពបទល្មើសនៅក្នុងមជ្ឈមណ្ឌល
ឬអ្នកកំពុង ឬត្រូវរងនូវការដាក់ទណ្ឌកម្មណាមួយពីរដ្ឋាភិបាល
នោះយើងនឹងមានសិទ្ធិបញ្ឈប់រាល់កិច្ចព្រមព្រៀងទាំងអស់របស់អ្នកដែលមានប្រសិទ្ធិភាពភ្លាមៗ។ អ្នកទទួលស្គាល់ថា
រាល់ការបំពានដែលធ្វើឡើងដោយអ្នកលើកថាខណ្ឌនេះអាចនឹងបង្កជាការខកខានអនុវត្តតាមកិច្ចព្រមព្រៀង
ដែលផ្តល់សិទ្ធិឱ្យយើងបញ្ឈប់កិច្ចព្រមព្រៀងរបស់អ្នកដោយគ្មានការជូនដំណឹងបន្ថែម។

2.5. ពាណិជ្ជកម្មប្រកបដោយក្រមសីលធម៌៖ យើង និងអ្នកនឹងអនុវត្តគ្រប់ពេលទាំងអស់នូវច្បាប់ប្រឆាំងនឹងទាសករ
ច្បាប់ប្រឆាំងនឹងការស្លាប់ជំនិះ និងច្បាប់ប្រឆាំងនឹងអំពើពុករលួយដែលពាក់ព័ន្ធទាំងអស់។

2.6. ការការពារទិន្នន័យ៖

2.6.1. រាល់ភាគីត្រូវគោរពតាមច្បាប់ការពារទិន្នន័យជាធរមានទាំងអស់។
មូលដ្ឋានដែលយើងនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានកំណត់នៅក្នុងគោលការណ៍ឯកជនភាពរបស់យើង
(មាននៅលើគេហទំព័ររបស់យើងនៅ www.iwgpplc.com/clientprivacypolicy)។

2.6.2. អ្នកទទួលស្គាល់ និងយល់ព្រមឱ្យយើងអាចប្រមូល និងដំណើរការទិន្នន័យផ្ទាល់ខ្លួនពាក់ព័ន្ធនឹងអ្នក និង/ឬបុគ្គលិករបស់អ្នក
អំឡុងរយៈពេលនៃកិច្ចព្រមព្រៀងផ្តល់សេវាកម្មរបស់យើងជាមួយអ្នក។ ទិន្នន័យផ្ទាល់ខ្លួនបែបនេះនឹងត្រូវបានដំណើរការ
ដោយអនុលោមតាមគោលការណ៍ឯកជនភាពរបស់យើង។ នៅកន្លែងដែលអ្នកផ្តល់ទិន្នន័យនេះដល់យើង
អ្នកនឹងធានាថាអ្នកមានការយល់ព្រម និងការជូនដំណឹងចាំបាច់រួចជាស្រេច ដើម្បីអនុញ្ញាតសម្រាប់សកម្មភាពនេះ។

2.7. និយោជិក៖ ភាគីទាំងពីរនឹងមានកិច្ចព្រមព្រៀងដ៏ល្អក្នុងការបណ្តុះបណ្តាលបុគ្គលិក ដូច្នោះភាគីម្ខាងៗមិនអាចទាមទារប្រាក់
ឬផ្តល់ការងារដល់បុគ្គលិករបស់ភាគីម្ខាងទៀតដែលធ្វើការនៅក្នុងមជ្ឈមណ្ឌលដោយប្រការណាមួយបានឡើយ (ឬសម្រាប់រយៈពេល 3
ខែ បន្ទាប់ពីនិយោជិកបានលាឈប់ពីការងាររបស់គេ)។ ដើម្បីសងភាគីម្ខាងទៀតសម្រាប់ការបណ្តុះបណ្តាល
និងការចំណាយលើការវិនិយោគ ប្រសិនបើភាគីខាងណាមួយបំពានលើកថាខណ្ឌនេះ
នោះភាគីដែលបំពាននឹងចំណាយតាមការទាមទាររបស់ភាគីម្ខាងទៀត ដែលស្មើនឹងប្រាក់បៀវត្សរ៍ 6
ខែរបស់និយោជិកដែលពាក់ព័ន្ធ។

2.8. ការសម្ងាត់៖ រយៈពេលដួងនៃកិច្ចព្រមព្រៀងគឺជាការសម្ងាត់។
ភាគីទាំងពីរមិនអាចបង្ហាញកិច្ចព្រមព្រៀងនេះដោយគ្មានការយល់ព្រមពីភាគីម្ខាងទៀតបានទេ
លុះត្រាតែតម្រូវឱ្យមានការធ្វើបែបនេះដោយច្បាប់ ឬដោយមន្ត្រីរដ្ឋាធរ។ កាតព្វកិច្ចនេះត្រូវបន្តអនុវត្តរយៈពេល 3 ឆ្នាំ
បន្ទាប់ពីកិច្ចព្រមព្រៀងបញ្ចប់។

2.9. ការប្រគល់ភារកិច្ច៖ កិច្ចព្រមព្រៀងគឺកម្មសិទ្ធិផ្ទាល់ខ្លួនរបស់អ្នក
និងមិនអាចផ្ទេរទៅនរណាម្នាក់ផ្សេងទៀតដោយគ្មានការយល់ព្រមពីយើងជាមុនបានទេ
លុះត្រាតែការផ្ទេរនេះត្រូវបានតម្រូវដោយច្បាប់។ ទោះជាយ៉ាងណាក៏ដោយ
យើងនឹងមិនបដិសេធចំពោះការយល់ព្រមរបស់យើងដោយមិនមានហេតុផលក្នុងការប្រគល់ភារកិច្ចទៅបុគ្គលម្នាក់នោះទេ
ប្រសិនបើអ្នកអនុវត្តនូវទម្រង់ស្តង់ដារនៃការប្រគល់ភារកិច្ចរបស់យើង។ យើងអាចផ្ទេររាល់កិច្ចព្រមព្រៀង
និងចំនួនទឹកប្រាក់ទាំងអស់ដែលអ្នកបានបង់ តាមកិច្ចព្រមព្រៀងទៅសមាជិកផ្សេងទៀតនៃក្រុមរបស់យើង។

2.10. ច្បាប់ពាក់ព័ន្ធ៖ កិច្ចព្រមព្រៀងត្រូវបានបកស្រាយ និងអនុវត្តដោយអនុលោមតាមច្បាប់នៃទឹកនៃកន្លែងដែលមជ្ឈមណ្ឌលស្ថិតនៅ
ក្រៅតែពីយុត្តាធិការដាក់លាក់មួយចំនួនដែលត្រូវបានលម្អិតនៅក្នុងបទបញ្ញត្តិផ្ទៃក្នុងនេះ។ យើង
និងអ្នកទទួលយកដែនសមត្ថកិច្ចផ្តាច់មុខនៃតុលាការនៃយុត្តាធិការនោះ។ ប្រសិនបើរាល់បញ្ញត្តិនៃប្រការ

3. ការធានារ៉ាប់រង និងការទទួលខុសត្រូវរបស់យើងចំពោះអ្នក

3.1. វិសាលភាពនៃការទទួលខុសត្រូវរបស់យើង៖ ស្ថិតនៅវិសាលភាពអតិបរមាដែលបានអនុញ្ញាតដោយច្បាប់ដែលពាក់ព័ន្ធ
យើងមិនទទួលខុសត្រូវចំពោះអ្នកទាក់ទងនឹងការខាតបង់ ឬខូចខាតណាមួយដែលអ្នកទទួលបានពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង
ដោយរួមទាំងការខាតបង់ ឬខូចខាតណាមួយដែលកើតឡើងជាលទ្ធផលនៃការខកខានរបស់យើងក្នុងការផ្តល់សេវាកម្ម
ដោយសារតែបញ្ហាបច្ចេកទេស កូដកម្ម ឬព្រឹត្តិការណ៍ផ្សេងទៀតដែលយើងមិនអាចគ្រប់គ្រងបាន
លុះត្រាតែយើងបានធ្វើសកម្មភាពដោយចេតនា ឬបានធ្វេសប្រហែស។ ទោះស្ថិតក្នុងករណីណាក៏ដោយ
យើងនឹងមិនទទួលខុសត្រូវចំពោះការខាតបង់ ឬខូចខាតណាមួយនោះទេ លុះត្រាតែអ្នកផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរ
និងផ្តល់ពេលវេលាសមស្របក្នុងកម្រិតណាមួយមកយើង ដើម្បីឱ្យយើងកែតម្រូវវា។
ប្រសិនបើយើងទទួលខុសត្រូវចំពោះការខកខានមិនបានផ្តល់សេវាកម្មណាមួយដល់អ្នកដែលស្ថិតក្រោមកិច្ចព្រមព្រៀងនេះ
និងអាស្រ័យលើការដកចេញ ឬការកម្រិតដែលបានកំណត់ក្នុងខាងក្រោម យើងនឹងទូទាត់រាល់ការចំណាយបន្ថែមជាក់ស្តែង
និងសមស្រប ដែលអ្នកបានធ្វើឡើងក្នុងការទទួលបានសេវាកម្មដូចគ្នា ឬស្រដៀងគ្នាពីកន្លែងផ្សេង។

3.2. ការធានារ៉ាប់រងរបស់អ្នក៖
វាគឺជាការទទួលខុសត្រូវរបស់អ្នកក្នុងការរៀបចំការធានារ៉ាប់រងចំពោះទ្រព្យសម្បត្តិដែលអ្នកនាំយកមកក្នុងមជ្ឈមណ្ឌល
ចំពោះការបង្ហោះដែលអ្នកធ្វើ ឬទទួលបាន និងចំពោះទំនួលខុសត្រូវរបស់អ្នកចំពោះនិយោជិតរបស់អ្នក និងចំពោះភាគីទីបី។
យើងសូមណែនាំឱ្យអ្នករៀបចំការធានារ៉ាប់រងបែបនេះឱ្យបានរួចរាល់។

3.3. កាតព្វកិច្ច និងសេវាកម្មផ្នែកព័ត៌មានវិទ្យា៖ ទោះបីយើងបានរៀបចំប្រតិបត្តិការអ៊ីនធឺណិតប្រកបដោយសុវត្ថិភាពរួចរាល់
និងព្យាយាមផ្តល់ជូនការតភ្ជាប់អ៊ីនធឺណិតដោយល្អនៃកំណត់ដោយ ក៏យើងមិនធ្វើការកំណត់ណាមួយ
និងមិនអាចធានារកម្រិតនៃការតភ្ជាប់ចេរណាមួយទៅកាន់បណ្តាញរបស់យើង ឬទៅអ៊ីនធឺណិត
ព្រមទាំងមិនធានារកម្រិតសុវត្ថិភាពនៃទិន្នន័យ និងព័ត៌មានរបស់វា ដែលអ្នកទុកចិត្តលើវានោះទេ។
អ្នកគួរតែកែសម្រួលវិធានការផ្នែកសុវត្ថិភាពណាមួយ (ដូចជាការអ៊ីនត្រីប) ដែលអ្នកជឿជាក់ថាសមស្របនឹងអាជីវកម្មរបស់អ្នក។
ដំណោះស្រាយផ្តាច់មុខ និងតែមួយគត់របស់អ្នកទាក់ទងនឹងបញ្ហានៃការតភ្ជាប់ដែលបានកាត់បន្ថយ
ដែលស្ថិតនៅក្នុងការគ្រប់គ្រងសមស្របរបស់យើងគឺដើម្បីឱ្យយើងអាចដោះស្រាយបញ្ហានៅក្នុងពេលវេលាសមស្របណាមួយ
បន្ទាប់ពីមានការជូនដំណឹងពីអ្នកមកកាន់យើង។

3.4. ការមិនរាប់បញ្ចូលនៃការខាតបង់ដែលបានកើតឡើង៖ ទោះក្នុងករណីណាក៏ដោយ
យើងមិនទទួលខុសត្រូវលើអ្នកចំពោះការខាតបង់នៃអាជីវកម្ម ការខាតបង់ប្រាក់ចំណេញ
ការខាតបង់ការសន្យាប្រាក់ដែលបានរំពឹងទុក ការបាត់បង់ ឬខូចខាតលើទិន្នន័យ ការអះអាងរបស់ភាគីទីបី
ឬរាល់ការខាតបង់ដែលបានកើតឡើងឡើយ។ យើងសូមណែនាំឱ្យអ្នកធានាចំពោះការខាតបង់ ការខូចខាត ការចំណាយ
ឬការទទួលខុសត្រូវដែលអាចកើតមានឡើងទាំងអស់នេះ។

3.5. ការកម្រិតផ្នែកហិរញ្ញវត្ថុចំពោះការទទួលខុសត្រូវរបស់យើង៖ នៅគ្រប់ករណីទាំងអស់
ការទទួលខុសត្រូវរបស់យើងចំពោះអ្នកគឺអាស្រ័យលើការកម្រិតខាងក្រោម៖

- 3.5.1. មិនមានការកម្រិតចំពោះការរងរបួសផ្លូវកាយ ឬការស្លាប់ទេ
- 3.5.2. ទឹកប្រាក់អតិបរមារហូតដល់ 1 លាន GBP (ឬ 1.5 លានដុល្លារអាមេរិក ឬ 1 លានអឺរូ
ឬមានចំនួនស្មើរូបិយបណ្ណក្នុងស្រុកផ្សេងទៀត) សម្រាប់ព្រឹត្តិការណ៍ណាមួយ
ឬបណ្តាព្រឹត្តិការណ៍ដែលពាក់ព័ន្ធទាំងឡាយចំពោះការខូចខាតដល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នក និង
- 3.5.3. ទាក់ទងនឹងការខាតបង់ ឬខូចខាតណាមួយផ្សេងទៀត វាអាចកើនដល់ចំនួនអតិបរមាស្មើនឹង 125%
នៃថ្លៃសរុបដែលបានទូទាត់នៅចន្លោះកាលបរិច្ឆេទដែលសេវាកម្មស្ថិតក្រោមកិច្ចព្រមព្រៀងដែលបានចាប់ផ្តើម
និងកាលបរិច្ឆេទនៅថ្ងៃដែលការទាមទារជាសំណួរកើតឡើង ឬប្រសិនបើមានចំនួនច្រើនជាងនេះ
សម្រាប់កិច្ចព្រមព្រៀងការិយាល័យតែប៉ុណ្ណោះ 50,000 GBP / 100,000 លានដុល្លារអាមេរិក / 66,000 អឺរូ
(ឬតម្លៃសមមូលនៃរូបិយបណ្ណក្នុងស្រុក)។

4. ថ្លៃសេវា

4.1. ប្រាក់កក់សម្រាប់សេវាកម្ម/ប្រាក់កក់៖ យើងជាអ្នករក្សាទុកប្រាក់កក់សម្រាប់សេវាកម្ម/ប្រាក់កក់របស់អ្នកដោយគ្មានការប្រាក់
ដែលជាការធានាសុវត្ថិភាពសម្រាប់ការបំពេញកាតព្វកិច្ចទាំងអស់របស់អ្នកដែលស្ថិតក្រោមកិច្ចព្រមព្រៀង។
សំណើទាំងអស់ដែលសុំបង្វិលប្រាក់កក់វិញត្រូវតែធ្វើឡើងតាមរយៈគណនីនៅលើបណ្តាញអ៊ីនធឺណិត ឬកម្មវិធីរបស់អ្នក
ដែលប្រាក់កក់សម្រាប់សេវាកម្ម/ប្រាក់កក់ ឬសមតុល្យណាមួយនឹងត្រូវបានបង្វិលសងទៅអ្នកវិញក្នុងរយៈពេល 30 ថ្ងៃ
បន្ទាប់ពីកិច្ចព្រមព្រៀងរបស់អ្នកបានបញ្ចប់ និងនៅពេលដែលអ្នកបានទូទាត់គណនីរបស់អ្នករួចហើយ។
យើងនឹងកាត់រាល់ថ្លៃសេវាដែលមិនទាន់បានទូទាត់ និងការចំណាយផ្សេងទៀតអាស្រ័យលើយើង
មុនពេលបង្វិលសងសមតុល្យទៅអ្នកវិញ។ យើងនឹងតម្រូវឱ្យអ្នកបង់ប្រាក់កក់បន្ថែម
ប្រសិនបើតម្លៃការិយាល័យនីម្មិត/ការិយាល័យប្រចាំខែកើនឡើងនៅពេលអ្នកបន្តការជួល

ថ្លៃសេវាមិនទាន់បានទូទាត់លើសប្រាក់កកសម្រាប់សេវាកម្ម/ប្រាក់កកដែលបានរក្សាទុក និង/ឬអ្នកខកខានមិនបានទូទាត់វិក្កយបត្រជាញឹកញាប់ នៅពេលដល់កំណត់។

4.2. ពន្ធ និងការគិតថ្លៃអាករ៖ អ្នកយល់ព្រមធ្វើការទូទាត់ភ្លាមៗចំពោះ (i) ការលក់ទាំងអស់ ការប្រើប្រាស់ រដ្ឋាករ ការប្រើប្រាស់ និងរាល់ពន្ធផ្សេងទៀត ព្រមទាំងថ្លៃអង្គបណ្ណដែលតម្រូវឱ្យអ្នកទូទាត់ជាមួយអាជ្ញាធររដ្ឋាភិបាលណាមួយ (ហើយតាមការស្នើសុំរបស់យើង អ្នកនឹងផ្តល់ភស្តុតាងនៃការទូទាត់ប្រាក់បែបនេះដល់យើង) និង (ii) ពន្ធទាំងឡាយដែលយើងបានទូទាត់ជាមួយអាជ្ញាធររដ្ឋាភិបាលគឺសម្រាប់កន្លែងធ្វើការរបស់អ្នក ដែលចាំបាច់ រួមទាំងប្រាក់ចំណូលសរុបទាំងឡាយ ពន្ធលើការងារ និងការជួល ពន្ធលើអចលនទ្រព្យរូបិយវត្ថុខ្ពស់ ពន្ធអាករ/ពន្ធប្រើតែម ឬពន្ធ និងថ្លៃឯកសារផ្សេងទៀត។

4.3. ការទូទាត់៖ យើងនៅតែបន្តព្យាយាមកាត់បន្ថយផលប៉ះពាល់របស់យើងលើបរិស្ថាន និងគាំទ្រអ្នកឱ្យធ្វើបែបនេះដូចគ្នាដែរ។ ដូច្នេះ យើងនឹងផ្ញើវិក្កយបត្រទាំងអស់តាមរយៈប្រព័ន្ធអេឡិចត្រូនិច ហើយអ្នកនឹងធ្វើការទូទាត់តាមរយៈវិធីស្វ័យប្រវត្តិដូចជា ឥណពន្ធផ្ទាល់ ឬកាតឥណទាន គ្រប់កន្លែងដែលអាចធ្វើប្រតិបត្តិការតាមប្រព័ន្ធធនាគារក្នុងស្រុកបាន។

4.4. ការទូទាត់យឺត៖ ប្រសិនបើអ្នកមិនធ្វើការទូទាត់ប្រាក់នៅពេលដល់កំណត់ទេ តម្លៃនឹងត្រូវបានគិតថ្លៃលើសមតុល្យដែលលើសពេលកំណត់ទាំងអស់។ ថ្លៃសេវានេះនឹងខុសគ្នាទៅតាមប្រទេស និងត្រូវបានបង្ហាញនៅក្នុងបទបញ្ជាផ្ទៃក្នុង។ ប្រសិនបើអ្នកជំទាស់លើផ្នែកណាមួយនៃវិក្កយបត្រ អ្នកត្រូវតែធ្វើការទូទាត់ចំនួនទឹកប្រាក់ ដែលគ្មានការជំទាស់ត្រឹមកាលបរិច្ឆេទកំណត់ បើពុំដូច្នោះទេអ្នកអាចនឹងត្រូវគិតថ្លៃបង់យឺត។ យើងក៏សូមរក្សាសិទ្ធិក្នុងការបដិសេធសេវាកម្មនានាផងដែរ (រួមមាន ការបញ្ជើសការសង្ស័យ ដោយបដិសេធមិនឱ្យអ្នកចូលប្រើមជ្ឈមណ្ឌលនៅកន្លែងដែលមាន) នៅពេលដែលមានថ្លៃសេវា និង/ឬការប្រាក់ដែលមិនទាន់បានទូទាត់ ឬអ្នកកកពុំបំពានកិច្ចព្រមព្រៀង។

4.5. ថវិកាមិនគ្រប់គ្រាន់៖ ដោយសារការងាររដ្ឋបាលបន្ថែមដែលយើងផ្តល់ជូន អ្នកនឹងត្រូវធ្វើការទូទាត់សម្រាប់ការទូទាត់ដែលបានបដិសេធ ឬបានបង្វិលសងវិញទាំងឡាយ ដោយសារតែថវិកាមិនគ្រប់គ្រាន់។ ថ្លៃសេវានេះនឹងខុសគ្នាទៅតាមប្រទេស និងត្រូវបានបង្ហាញនៅក្នុងបទបញ្ជាផ្ទៃក្នុង។

4.6. ការដំណើរការ៖ ថ្លៃសេវាដំណើរការគឺអាចបង់ទៅតាមកិច្ចព្រមព្រៀងនីមួយៗដែលអ្នកមានជាមួយយើង (រួមទាំងកិច្ចព្រមព្រៀងថ្មីទាំងឡាយដែលបានបញ្ឈប់ក្រោមមាត្រាទី 1.9 ខាងលើ)។ ថ្លៃសេវានេះគឺសម្រាប់ថ្លៃរដ្ឋបាលនៃការរៀបចំគណនី និងដំណើរការចាប់ផ្តើមរបស់អតិថិជន។ ថ្លៃសេវានេះត្រូវបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសេវាកម្មក្នុងស្រុកនីមួយៗ ហើយត្រូវបានទូទាត់ទៅតាមម្ចាស់ការិយាល័យម្នាក់ៗសម្រាប់ការិយាល័យធ្វើការរួម និងការិយាល័យដែលមានប្រើសេវាកម្ម (តុល្យការដែលបានកំណត់ផ្តាច់មុខ) ទៅតាមទីតាំងនីមួយៗសម្រាប់ការិយាល័យនីមួយៗ និងទៅតាមបុគ្គលម្នាក់ៗសម្រាប់សមាជិកភាព។ ព័ត៌មានបន្ថែមត្រូវបានកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុង។

4.7. ការដាក់សន្ទស្សនៈ៖ ប្រសិនបើកិច្ចព្រមព្រៀងមានរយៈពេលលើសពី 12 ខែ ឬកិច្ចព្រមព្រៀងមួយខែម្តងមិនត្រូវបានបញ្ចប់ក្នុងរយៈពេល 12 ខែ នោះយើងនឹងបង្កើតតម្លៃប្រចាំខែនៅរៀងរាល់ថ្ងៃគម្របខ្ទប់នៃកាលបរិច្ឆេទចាប់ផ្តើម ដោយស្របតាមសន្ទស្សន៍អតិថិជនដែលពាក់ព័ន្ធ និងដែលបានលម្អិតនៅក្នុងបទបញ្ជាផ្ទៃក្នុង។

4.8. ការជួសជុលការិយាល័យ៖ នៅពេលដែលអ្នកចាកចេញ ឬប្រសិនបើអ្នកជ្រើសរើសប្តូរទៅបន្ទប់ផ្សេងនៅក្នុងមជ្ឈមណ្ឌល យើងនឹងគិតថ្លៃសេវាជួសជុលការិយាល័យថេរ ដើម្បីចំណាយលើការសម្អាតធម្មតា និងការចំណាយផ្សេងៗដែលបានធ្វើឡើង ដើម្បីធ្វើឱ្យបន្ទប់នោះត្រឡប់ទៅកាន់ស្ថានភាព និងសភាពដូចដើមរបស់វាវិញ។ ថ្លៃសេវានេះនឹងខុសគ្នាទៅតាមប្រទេស និងមាននៅក្នុងបទបញ្ជាផ្ទៃក្នុង។ យើងសូមរក្សាសិទ្ធិក្នុងការគិតថ្លៃសេវាបន្ថែមដែលសមស្របសម្រាប់ការជួសជុលទាំងឡាយដែលចាំបាច់ខាងលើ និងក្រៅពីការខូចខាតធម្មតា។

4.9. សេវាកម្មស្តង់ដារ៖ តម្លៃប្រចាំខែ បូករួមទាំងពន្ធដែលត្រូវបង់ និងសេវាកម្មដែលគិតថ្លៃជាប្រចាំដែលអ្នកបានស្នើសុំអាចធ្វើការទូទាត់ជាប្រចាំខែជាមុនបាន។ នៅកន្លែងដែលប្រើអត្រាប្រចាំថ្ងៃ ការគិតថ្លៃប្រចាំខែបែបនេះនឹងមានចំនួន 30 ដងនៃតម្លៃប្រចាំថ្ងៃ។ សម្រាប់រយៈពេលតិចជាងមួយខែ តម្លៃនឹងត្រូវបានអនុវត្តជាប្រចាំថ្ងៃ។

4.10. សេវាកម្មបន្ថែមផ្សេងៗ និងបង់ប្រាក់នៅពេលអ្នកប្រើ៖ ថ្លៃសេវាសម្រាប់សេវាកម្មបង់ប្រាក់នៅពេលអ្នកប្រើ រួមទាំងពន្ធដែលត្រូវបង់អាចធ្វើការទូទាត់ជាប្រចាំខែនៅចុងខែ តាមអត្រាស្តង់ដាររបស់យើង ដែលអាចនឹងផ្លាស់ប្តូរពីមួយលើកទៅមួយលើក និងអាចប្រើបានតាមការស្នើសុំ។

4.11. ការបញ្ជូនតម្លៃ ការផ្តល់ជូនពិសេស និងការផ្តល់ជូន៖ ប្រសិនបើអ្នកបានទទួលអត្ថប្រយោជន៍ពីការបញ្ជូនតម្លៃពិសេស ការផ្តល់ជូនពិសេស ឬការផ្តល់ជូន យើងនឹងឈប់បន្តការបញ្ជូនតម្លៃ ការផ្តល់ជូនពិសេស ឬការផ្តល់ជូននោះដោយមិនមានការជូនដំណឹងទេ ប្រសិនបើអ្នកបំពានកិច្ចព្រមព្រៀងរបស់អ្នក។

